

ការទប់ស្កាត់ការធ្វើអត្តឃាត៖

គេអាចទប់ស្កាត់ ការធ្វើអត្តឃាតរបស់ក្មេងចំទង់ បាន។

តើកូនរបស់លោកអ្នកមានអាកប្បកិរិយាបែបនេះដែរឬទេ? បើសិនជាមាន ពួកគេប្រហែលជាត្រូវការជំនួយ។

- ចាប់ផ្តើមឃ្លាតឆ្ងាយពី ក្រុមគ្រួសារ មិត្តភក្តិ សកម្មភាព
- ផ្លាស់ប្តូរមិត្តភក្តិ
- មានរបួសរាងកាយ ដែលមិនអាចពន្យល់បាន
- មានទុក្ខក្រៀមក្រំ
- និយាយអំពីការធ្វើអត្តឃាត
- ប្រឆាំងជាមួយអ្នកដែលមានអំណាចជាងខ្លួន
- មានចរិតកាច
- និយាយកុហក
- ត្រូវការលុយដោយគ្មានការពន្យល់ពីមូលហេតុ
- ការរៀនសូត្រចុះខ្សោយ
- សាកល្បងប្រើ គ្រឿងញៀន សុរា /

នេះជាលេខទូរស័ព្ទដែលលោកអ្នកអាចទាក់ទងដើម្បីសុំជំនួយជាបន្ទាន់។

<b>ខ្សែទូរស័ព្ទសម្រាប់បញ្ហា សុខភាពផ្លូវចិត្ត</b>	<b>២១៥-៦៨៥-៦៤៤០</b>
<b>Nat'l Suicide Lifeline (ប្រាប់ពីការធ្វើអត្តឃាត) )២៤/៧)</b>	<b>៨០០-២៧៣-TALK (៨២៥៥)</b>
<b>Nat'l Suicide Text Lifeline (ផ្ញើសារប្រាប់ពីការធ្វើអត្តឃាត)</b>	<b>Text START to 741741</b>
<b>Red Nacional de Prevencion del Suicidio</b>	<b>១-៨៨៨-៦២៨-៩៤៥៤</b>
<b>បើសិនជាត្រូវការទេព្យជាបន្ទាន់</b>	<b>៩១១</b>